



ទីតាំងដេប៉ូស៊ីតកងផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
1	ប៊ី ឃ្លឹក អ៊ីអន ១	ផ្សារទំនើប អ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន	ភ្នំពេញ	010 439 797
2	ប៊ី ឃ្លឹក អ៊ីអន សែនសុខ	ខណ្ឌសែនសុខ	ភ្នំពេញ	097 480 47 80
3	ប៉ាយផ្លែសប្បុកគោ	ខាងក្រោយការ៉ាសសាំងកាល់តិចស្តុបបូកគោ	ភ្នំពេញ	023 866 646
4	ប៉ាយអឺរ៉ាសចាក់អង្រែ	ផ្ទះលេខ៦៩៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ	ភ្នំពេញ	023 866 646
5	អ៊ូម៉ង់	នៅម៉ៅសេងទុង	ភ្នំពេញ	012 916 659
6	ខូ ហ៊ុយសេង	ផ្លូវ ១៨២ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	012 507053
7	ហេង យូត	ផ្លូវ ១៨២ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	016 775777
8	ម៉ង់ អឺ	ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	011 959614
9	ប៊ិន ហួរ	ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	077 62 83 83
10	ចាន់ស៊ី	ផ្ទះលេខ២CE០ ផ្លូវ៦១ វត្តភ្នំ	ភ្នំពេញ	012 548 788
11	ឆាយ ហេង	ផ្ទះលេខ៨៥-៨៧E០ ផ្លូវកម្ពុជាក្រោម១២៨	ភ្នំពេញ	012 525317
12	ថ្មីជា១	ផ្ទះលេខ១២០+១២២E០ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ	ភ្នំពេញ	011 73 63 11
13	អ៊ុង សុគន្ធ	ផ្លូវស៊ីសុវត្ថិ ទួលមុខ ផែស្តូត ភ្នំពេញ	ភ្នំពេញ	012 82 20 72
14	ជឺប ស្រេង	ភ្នំពេញថ្មី	ភ្នំពេញ	012 936 308
15	យ៉ឹក អៀងឆាយ	ផ្ទះលេខ ៥៨E ផ្លូវ១២៦ សង្កាត់ផ្សារថ្មី ខណ្ឌចំការមន ភ្នំពេញ	ភ្នំពេញ	012 818 318
16	វេង ហុង	ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	089 505 991
17	ខុយ ម៉ិច	ផ្លូវ កម្ពុជាក្រោម ភ្នំពេញ	ភ្នំពេញ	012 259 922
18	សេង ហេង	ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	012 424 191
19	ស៊ី យាង	ផ្ទះលេខ១៨៧+១៨៩ ផ្លូវ២១៥ សង្កាត់ ផ្សារដើមគរ ខណ្ឌ ទួលគោក ភ្នំពេញ	ភ្នំពេញ	012 257 778
20	សុខលីម៉ា	នៅផ្លូវ នរោត្តម ក្បែរ អូប ប៊ុរិន	ភ្នំពេញ	012 704353
21	ហេង តេកហ៊ុយ	នៅបឹងកក់២ ភ្នំពេញ	ភ្នំពេញ	012 503 557
22	ជ័យ ខ្លឹង	នៅផ្លូវម៉ៅសេងទុង ភ្នំពេញ	ភ្នំពេញ	016 824 251
23	អ៊ឹម ពៅ	នៅផ្លូវមុនីវង្ស ភ្នំពេញ	ភ្នំពេញ	012 869 450
24	អ៊ីលអេច៣៣៣	នៅទល់មុខបុរីពិភពថ្មីទួលគោក ភ្នំពេញ	ភ្នំពេញ	011 563 175
25	លីម ម៉ង់ហេង	ភ្នំពេញថ្មី ភ្នំពេញ	ភ្នំពេញ	011 777 861
26	អូនរិទ្ធ នាគមាស	នៅទល់មុខផ្សារនាគមាស ភ្នំពេញ	ភ្នំពេញ	012 99 77 97



ទីតាំងដេប៉ូស៊ីតកក់ផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
27	ប្រាក់ លីហ្វរ	នៅផ្សារថ្មី	ភ្នំពេញ	012 892 072
28	គីម ស្រីនហ្វត	ផ្សារដេប៉ូ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	012 939 953
29	ប៊ូ ប៊ុនលី	ផ្ទះលេខ ១៨១ Eo ផ្លូវ ១១០ វត្តភ្នំ	ភ្នំពេញ	012 618 979
30	អ៊ូ ប៊ុនហេង	នៅម៉ៅសេងទុង	ភ្នំពេញ	012 415868
31	អូឡាំពិច សប	ក្បែរផ្សារអូឡាំពិច សង្កាត់ទួលស្វាយព្រៃ	ភ្នំពេញ	015 270 767
32	កែវ សារ៉ាត	នៅផ្លូវកម្ពុជាក្រោម	ភ្នំពេញ	012 902 109
33	តាំង តិចលី	នៅម៉ៅសេងទុង	ភ្នំពេញ	070 228 226
34	គីម ហ្វរ	ផ្ទះលេខ២៧៧ ផ្លូវលេខ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ	ភ្នំពេញ	011 938 580
35	តាំង គីមអូន	នៅម៉ៅសេងទុង	ភ្នំពេញ	012 800 076
36	អូនវិទ្ធី ម៉ៅសេងទុង	នៅម៉ៅសេងទុង	ភ្នំពេញ	017 997 797
37	ម៉ូរី ត្រី	នៅផ្សារថ្មី	ភ្នំពេញ	012 854 012
38	កាំង ប៊ុនហាក់	ផ្ទះលេខ១១១ ផ្លូវលេខ១១១ ខណ្ឌទួលគោក	ភ្នំពេញ	016 997 517
39	តាំង គុងគា	ផ្លូវ ២៧១ ទល់មុខសាលាសាមគ្គី	ភ្នំពេញ	011 666 710
40	អុប បូរិន	នៅផ្លូវនរោមត្តម	ភ្នំពេញ	011 888 096
41	ម៉ៅឡាយ	នៅម៉ៅសេងទុង	ភ្នំពេញ	012 779 553
42	អ៊ិន ជា	ផ្សារដេប៉ូ ខណ្ឌទួលគោក ភ្នំពេញ	ភ្នំពេញ	077 959 697
43	ឡាក់ ទិ	នៅម៉ៅសេងទុង	ភ្នំពេញ	012 869 450
44	អូតូ ហ៊ិច	ទល់មុខស្តុប ត្រលោកបែក ផ្ទះលេខ ៥៦ ផ្លូវ ៥៩៨ ខណ្ឌទួលគោក	ភ្នំពេញ	015 222 799
45	ភូ សំបូរ	ភូមិបឹងតាខ្មារ ឃុំព្រៃឃ្មុំ ស្រុក ល្អិត ខេត្តកំពត	ខេត្តកំពត	010 666 779
46	ហេង គីមឈីវ	ផ្លូវជាតិលេខ៤ ភូមិផ្សារត្រែងត្រយឹង ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	081 410444
47	ហ៊ា បញ្ញាវី	ផ្លូវជាតិលេខ៣ ខេត្តតាកែវ	ខេត្តតាកែវ	088 6525535
48	ជាង ឡាក់	ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	016 548159
49	ជាង ត្រី	ខេត្តតាកែវ	ខេត្តតាកែវ	070 970 052
50	ធី ស្រីមុំ	ខេត្តកំពង់ស្ពឺ	កំពង់ស្ពឺ	097 6363080
51	ស្រុយ ទី តូច	ខេត្តតាកែវ	ខេត្តតាកែវ	015 554 575
52	ផល្លា ស៊ីឡា	ខេត្តតាកែវ	ខេត្តតាកែវ	016 397 283
53	ហ៊ា បញ្ញា	ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	081 889959



ទីតាំងដេប៉ូស៊ីបកកងផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
54	ចាន់ ស៊ីណា	ខេត្តកំពត	ខេត្តកំពត	012 692 445
55	កនិកា	ខេត្តតាកែវ	ខេត្តតាកែវ	012 561 319
56	ជា គង់	ខេត្តតាកែវ	ខេត្តតាកែវ	011 713240
57	ហេង សេង	ខេត្តកំពត	ខេត្តកំពត	012 522 663
58	ឡេង សុផា	ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	078 610 333
59	រស្មី ៩៩	ផ្ទះ១៤២ ផ្លូវជាតិលេខ ៣ ក្រុង ខេត្តកំពត	ខេត្តកំពត	012 283672
60	គ្រុយ ស្រីមុំ	ខេត្ត កំពង់ស្ពឺ ចំហៀង សូ សុភា	ខេត្ត កំពង់ស្ពឺ	016 222240
61	លី ហាក់នីច	ស្រុកគិរីវង់ ខេត្តតាកែវ	ខេត្តតាកែវ	097 877 9677
62	សេង សំអាត	នៅវាលវិញ ខេត្តព្រះសីហនុ	ខេត្តព្រះសីហនុ	012 513029
63	សូ សុភា	ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	016 601 333
64	កែន វ៉ាន់នី	បឹងកក់	ភ្នំពេញ	012 325 726
65	គន់ គីន	វាលស្បូវ	ភ្នំពេញ	012 984 393
66	រដ្ឋ បាសាក់	តាខ្មៅ	ក្រុងតាខ្មៅ	012 720 028
67	ជាង ប៉ាវ II	ចាក់អង្រែក្រោម	ភ្នំពេញ	093 224 051
68	វីរីម កាវ៉ាស៍	ផ្លូវជាតិលេខ ៦អា ក្បែរក្រុមហ៊ុន ខេអិអិ ភ្នំពេញ	ភ្នំពេញ	077 678 003
69	ល្អ ពេញចិត្ត	ចំការដូង ខណ្ឌដង្កោ ភ្នំពេញ	ភ្នំពេញ	077 66 99 11
70	ស៊ិន ពៅ	វាលស្បូវ	ភ្នំពេញ	010 704 048
71	វីថ្នា រឹតគីមលេង	ផ្លូវព្រៃសរ ខណ្ឌដង្កោ	ភ្នំពេញ	069 654 445
72	ជួយម៉ឺត វេល	បឹងកក់	ភ្នំពេញ	012 34 99 98
73	ជាង រឿនតា	ផ្ទះលេខ ១៤៤ ខេ ផ្លូវលេខ ៥៩៨ ផ្លូវជាតិលេខ ៦	ភ្នំពេញ	012 21 22 47
74	ហ៊ុន ស៊ីវីធី	ផ្ទះលេខអា ៤ ផ្លូវ ២៧១ ចំការដូង ខណ្ឌចំការដូង	ភ្នំពេញ	017 303 536
75	គឹមលី ព្រែកព្នៅ	ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ភ្នំពេញ	ភ្នំពេញ	011 680 680
76	ធន់ ធឿន	ផ្ទះលេខ១០៧ ខេ ទួលសង្កែ	ភ្នំពេញ	092 649 710
77	ធី ហាក់វ៉ាទីយ	ទួលសង្កែ	ភ្នំពេញ	012 690 066
78	ប៉ុន ឆាយ	ផ្ទះលេខ ៤៣-៤៤ ផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ	ភ្នំពេញ	081 989 995
79	លីម ស្រេង	ផ្ទះលេខ ២៤២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ	ភ្នំពេញ	017 930 599
80	ជាង ស្រុង	តាខ្មៅ	តាខ្មៅ	012 434 484
81	សុខ ប៉េងហួត	ចាក់អង្រែក្រោម និងផ្លូវព្រះសីហនុ	ភ្នំពេញ	077 310 033



ទីតាំងដេប៉ូស៊ីបកកង់ផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
82	ទូច សុផា	ច្បារអំពៅ	ភ្នំពេញ	096 666 5453
83	ចន្ទា	ទល់មុខមណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង	ភ្នំពេញ	017 898 828
84	សុខ គឹម	ច្បារអំពៅ	ភ្នំពេញ	012 564 445
85	ច័ន្ទ សុខផា	ចាក់អង្រែក្រោម ទល់មុខដេប៉ូជាង ប៉ាវ	ភ្នំពេញ	012 565 505
86	ពៅ ហិល	ផ្លូវ ២៧១ ទល់មុខសាលាបឹងក្របែក	ភ្នំពេញ	092 896 034
87	ហេង វ៉ានណាក់	ផ្លូវ ២៧១ ទល់មុខស្ថានីយ៍បឹងក្របែកក្បាលថ្នល់	ភ្នំពេញ	092 672 906
88	សុខ លីមា	ផ្លូវ ២០០៤ សង្កាត់ពោធិ៍សែនជ័យ	ភ្នំពេញ	069 556 668
89	តាំង គឹមនី	ផ្ទះលេខ ១A+២A ផ្លូវ ៣៥៥ ទួលសង្កែ ខណ្ឌឫស្សីកែវ	ភ្នំពេញ	012 818 187
90	ចិត្រា គឹមហាក់	ផ្លូវជាតិលេខ ៦ ព្រែកលាប	ភ្នំពេញ	070 707 754
91	ហ៊ឹងសៀង អៀង	ផ្លូវជាតិលេខ ៦ ព្រែកលាប	ភ្នំពេញ	012 800 977
92	សេង គឹមឡេង	ផ្លូវជាតិលេខ ៦ ព្រែកលាប	ភ្នំពេញ	078 676 464
93	លុយផា១៦៨	ផ្លូវជាតិលេខ ៦ ព្រែកលាប	ភ្នំពេញ	011 861 912
94	សម្បូ ទ្រព្យសម្បត្តិ	ផ្ទះលេខ ៩៤ ផ្លូវ ២០០៤	ភ្នំពេញ	012 586 956
95	ហេង ស៊ីវហួង	ផ្លូវ ២៧១ ជិតកាវ៉ាស៊ីសាំងតូតាល់	ភ្នំពេញ	012 742 168
96	ហឹង សេក	ផ្លូវ ២០១១ សង្កាត់ភ្នំពេញថ្មី	ភ្នំពេញ	012 282 911
97	ហេង ចំណង់	ឧដុង្គ កណ្តាល	ភ្នំពេញ	015 944461
98	សារាត់ សុភារី	ឧដុង្គ កណ្តាល	ភ្នំពេញ	077 565 000
99	ឡៃ ចន្ទា	ឧដុង្គ កណ្តាល	ភ្នំពេញ	012 620 460
100	ហៅ ឆេង	ឧដុង្គ កណ្តាល	ភ្នំពេញ	012 446 707
101	អ៊ូ រង័ងី	ផ្លូវ ២៧១ ជិតកាវ៉ាស៊ីសាំងតូតាល់	ភ្នំពេញ	089 765 788
102	ជា សុខហួយ	ផ្លូវ ២៧១	ភ្នំពេញ	017 788 883
103	ធី វីល	ផ្លូវ ២៧១	ភ្នំពេញ	012 800 689
104	ប៊ិន ភូ	ផ្លូវទំនប់កប់ស្រូវ	ភ្នំពេញ	017 257 879
105	សេង គ្រី	ផ្លូវ ២៧១	ភ្នំពេញ	011852 020
106	ភីភីអិល	ផ្លូវលេខ ១ ខណ្ឌមានជ័យ	ភ្នំពេញ	012 325 726
107	អឺង ឆាយហេង	ផ្លូវលេខ ៥ ខណ្ឌឫស្សីកែវ	ភ្នំពេញ	077 866 611
108	យានដ្ឋាន វ៉ាសនា	ផ្លូវលេខ ៦ ខណ្ឌឫស្សីកែវ	ភ្នំពេញ	081 985 954
109	ហេង ហៀប	ភូមិចេក4 សង្កាត់រតនៈ ក្រុងបាត់ដំបង	ខេត្តបាត់ដំបង	012 216144



ទីតាំងដេប៉ូស៊ីតកងធុរការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
110	គី យូឡុង	ភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង	ខេត្តបាត់ដំបង	078 640 909
111	វ៉ា សុគុន	ភូមិ អូរដាលី ឃុំបឹងរាំង ស្រុកកំរៀង	ខេត្តបាត់ដំបង	012 649 734
112	ឆាន់ ប៊ុនគង់	ភូមិកំពង់ស្វាយ ស្រុកសេរីសោភ័ណ បន្ទាយមានជ័យ	ខេត្តបន្ទាយមានជ័យ	012 756868
113	ឈិន សុខហេង	ខេត្តបាត់ដំបង	ខេត្តបាត់ដំបង	099 846066
114	ជីប ណារ៉ុង	ភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង	ខេត្តបាត់ដំបង	012 530 600
115	លី ហ្វាត	ភូមិកំពង់ស្វាយ ស្រុកសេរីសោភ័ណ បន្ទាយមានជ័យ	ខេត្តបន្ទាយមានជ័យ	012 771 288
116	ចាន់ ពៅ	ភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង	ខេត្តបាត់ដំបង	089 747575
117	ឌី ជាង	ភូមិថ្នល់ចែក ឃុំកំពង់ថ្ម ស្រុកបារាយណ៍	ខេត្តកំពង់ធំ	097 693 8053
118	ហាក់ ប៊ុនលី	ភូមិដំរីជាន់ខ្លា ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន	ខេត្តកំពង់ធំ	012 446 062
119	ហូរ លីដា	ភូមិដំរីជាន់ខ្លា ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន	ខេត្តកំពង់ធំ	017 776 252
120	គង់ តុង	ភូមិក្តី ឃុំព្រៃតាហ្វី ស្រុកស្ទឹងសែន	ខេត្តកំពង់ធំ	012 934282
121	មី លី	ភូមិដំរីជាន់ខ្លា ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន	ខេត្តកំពង់ធំ	077 942 818
122	រិន ឌីណា	ភូមិអាចារ្យលោក សង្កាត់អាចារ្យលោក ក្រុងស្ទឹងសែន	ខេត្តកំពង់ធំ	012 666 155
123	អាំង វ៉ាន់ណែ	ភូមិព្រាត ឃុំកំពង់ចិនជើង ស្រុកស្ទឹងសែន	ខេត្តកំពង់ធំ	012 768 511
124	សោ គឹមនីន	ភូមិថ្នល់ចែក ឃុំកំពង់ថ្ម ស្រុកបារាយណ៍	ខេត្តកំពង់ធំ	012 203 648
125	លីម ផល្លា	ក្រុងប៉ោយប៉ែត ខេត្តប៉ោយប៉ែត	ខេត្តប៉ោយប៉ែត	012 865 623
126	យិន សុខនួន	ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ	ខេត្តឧត្តរមានជ័យ	099 959697
127	សរ វ៉ាន់ឆា	ភូមិកំពង់ស្វាយ ស្រុកសេរីសោភ័ណ បន្ទាយមានជ័យ	ខេត្តបន្ទាយមានជ័យ	012 777 317
128	ស៊ីង វុឌ្ឍិ	ភូមិចុងកៅស៊ូ សង្កាត់ស្រែក្រាម ក្រុងសៀមរាប	ខេត្តសៀមរាប	012 949 611
129	ផា សាំហុក	ស្រុកក្រឡាញ់ ខេត្តសៀមរាប	ខេត្តសៀមរាប	092 208 830
130	ដោ អ៊ុយណាង	ភូមិចុងកៅស៊ូ សង្កាត់ស្រែក្រាម ក្រុងសៀមរាប	ខេត្តសៀមរាប	012 979959
131	ខូរ បូរមី	ភូមិបឹងខ្លា ឃុំ បឹងខ្លា ស្រុកបាកាន	ខេត្តពោធិសាត់	093 983 414
132	ងន សុខយាន	ភូមិបឹងខ្លា ឃុំ បឹងខ្លា ស្រុកបាកាន	ខេត្តពោធិសាត់	092 747 675
133	សៅ រី	ភូមិបឹងខ្លា ឃុំ បឹងខ្លា ស្រុកបាកាន	ខេត្តពោធិសាត់	012 996 207
134	ឆាយ ហ៊ុយម៉ុ	ភូមិបឹងខ្លា ឃុំ បឹងខ្លា ស្រុកបាកាន	ខេត្តពោធិសាត់	012 971 734
135	ជុំ ចាន់តារ៉ា	ភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកពោធិសាត់	ខេត្តពោធិសាត់	011 733 755
136	ផា ទូច	ភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកពោធិសាត់	ខេត្តពោធិសាត់	092 433 175



ទីតាំងដើម្បីសំបកកងផ្លូវការ

លេខរៀង	ឈ្មោះដើម្បី	អាសយដ្ឋានដើម្បី	ខេត្ត/ក្រុង	លេខទូរស័ព្ទ
137	លី ចាន់សុពិទូ	ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	ខេត្តកំពង់ឆ្នាំង	089 850 809
138	ឈឿន ឆន	ភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង	ខេត្តបាត់ដំបង	012 501 411
139	សេង លីហៀង	ខេត្តកំពង់ស្ពឺ	ខេត្តកំពង់ស្ពឺ	010 788 883
140	ហេង អៀងហាក់	ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប	ខេត្តសៀមរាប	012 723 460
141	ជាង ហុង	ស្រុកប្រាសាទមាស ខេត្តឧត្តរមានជ័យ	ខេត្តឧត្តរមានជ័យ	096 683 3327
142	គឹម សេង បន្ទាយមានជ័យ	ក្រុងបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ	ខេត្តបន្ទាយមានជ័យ	066 861 761
143	គួច សៀង	សៀមរាប	ខេត្តសៀមរាប	092 37 37 45
144	ឡុង ណារីន	ស្ទឹង សៀមរាប	ខេត្តសៀមរាប	095 44 32 33
145	ជាង ថា	បាត់ដំបង ភ្នំព្រឹក	ខេត្តបាត់ដំបង	011 63 50 73
146	សេង សុខា	កំពង់ឆ្នាំង	ខេត្តកំពង់ឆ្នាំង	012 403 011
147	លី ចេងស្រុយ	ហ្លួសកំពង់ថ្ម	ខេត្តកំពង់ធំ	087 222 039
148	សោរ គឹមឆេង	ភូមិចុងកៅស៊ូ សង្កាត់ស្រក្រាម ក្រុងសៀមរាប	ខេត្តសៀមរាប	012 929 282
149	នាង ស៊ីណា	បាត់ដំបង	ខេត្តបាត់ដំបង	012 558 981
150	លីម សេង	បវិល បាត់ដំបង	ខេត្តបាត់ដំបង	012 980 764
151	ឆៃ លាភ	ក្រុងបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ	ខេត្តបន្ទាយមានជ័យ	012 643474
152	ចាន់ ណា	អ្នកលឿង	ខេត្តស្វាយរៀង	011 711712
153	ជាង ប្រុស	ក្រុងព្រៃវែង	ខេត្តព្រៃវែង	096 4380932
154	នាយ ម៉ី	ផ្លូវជាតិលេខ៧ សង្កាត់វាលវែង ខេត្តកំពង់ចាម (កែងស្តុបទល់មុខធនាគារRHB BANK)	ខេត្តកំពង់ចាម	092 596969
155	ហឿន ចាន់ណាត	ក្រុងកំពង់ចាម	ខេត្តកំពង់ចាម	012 57 77 91
156	គៀត សុខឿន	ក្រុងក្រចេះ	ខេត្តក្រចេះ	092 821215
157	ក្រុងស្ទឹងពេញចិត្ត	ស្ទឹង	ខេត្តត្បូងឃ្មុំ	092 777 967
158	លាង ម៉េង (ទី)	ស្ទឹង	ខេត្តត្បូងឃ្មុំ	012 485 955
159	លី ឈុនណាង	ក្រុងកំពង់ចាម	ខេត្តកំពង់ចាម	012 811627
160	មាស សុខលាង	រតនៈគីរី	ខេត្តរតនៈគីរី	012 257228
161	អ៊ឹង ម៉េងអ៊ិន	ស្ទឹង	ខេត្តកំពង់ចាម	012 259 199
162	ប៉ាល់ សុចាន់	ក្រុងបានលុង	ខេត្តរតនៈគីរី	012 834594
163	ពូ លាង 27	កំពង់ចាម (ស្ទឹង)	ខេត្តកំពង់ចាម	012 507 650
164	សិន ផាន់នី	ស្ទឹង	ខេត្តត្បូងឃ្មុំ	017 371 212



ទីតាំងដេប៉ូស៊ីតកក់ផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
165	កែវ ម៉ងហេង	មេម៉ត់	ខេត្តត្បូងឃ្មុំ	099 474797
166	កែវ សារ៉ុត	មេម៉ត់	ខេត្តត្បូងឃ្មុំ	012 834007
167	លី គុយភាំង	កំពង់ចាម	ខេត្តកំពង់ចាម	071 2121168
168	ម៉ី អឺ	ក្រុងព្រៃវែង	ខេត្តព្រៃវែង	076 5555970
169	ស៊ីង សំអាត	កំពង់ចាម (ស្ពាន់)	កំពង់ចាម	012 953055
170	សុភ័ក្រ្ត អូតូថាយ	ស្វាយអន្ធរ	ខេត្តព្រៃវែង	077 630163
171	តាំង ចេងលាំង	សាខាទី១:ភូមិលើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ (ក្បែរហាងបាយ៨៨) សាខាទី២:ផ្ទះលេខ៤ផ្លូវ១៩២៨(ផ្លូវឧស្សា ម៉ុងវីទូ ពី)ខណ្ឌសែនសុខរាជធានីភ្នំពេញ	ខេត្តកំពង់ចាម	092 488 888
172	ទុយ ឆេងអូន	ស្ថិតនៅជាប់ដេប៉ូស្រាបៀរអង្គរ ខេត្តក្រចេះ (ខាងជើង)	ខេត្តក្រចេះ	099 969296
173	ដេប៉ូ រ៉ូនី	ស្រុកក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ	ខេត្តក្រចេះ	012 93 84 34
174	ចែរ ម៉ាប់ពូក	ក្រុងស្វាយរៀង	ខេត្តស្វាយរៀង	088 4164999
175	យាង ហួរ	ផ្ទះលេខ១៨ ភូមិ អូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី	ខេត្តរតនៈគិរី	099 996005
176	ផី ឡុង	ភូមិ អូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី	ខេត្តរតនៈគិរី	012 616153
177	សៅ សុខា	រតនៈគិរី	ខេត្តរតនៈគិរី	099 558491
178	ឡោ សេងហាក់	ក្រុងព្រៃវែង	ខេត្តព្រៃវែង	012 979441
179	ស្រីនំ ធុក	ស្ទឹង	ខេត្តត្បូងឃ្មុំ	017 371379
180	យាង រ៉ាន់	ក្រុងសែនមនោរម្យ	ខេត្តមណ្ឌលគិរី	097 47 90 477
181	អូ ឌឹម	កំពង់ចាម (ស្ពាន់)	ខេត្តកំពង់ចាម	012 238404
182	រ៉ុង សំណាង	កំពង់ចាម	ខេត្តកំពង់ចាម	012 59 07 98
183	សឹង ហា	ក្រុងសែនមនោរម្យ	ខេត្តមណ្ឌលគិរី	070 85 28 38
184	ថាត ថារី	ស្វាយអន្ធរ	ខេត្តព្រៃវែង	012 842489
185	សេង ហ៊ែរ	ភូមិឡូរស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ	ខេត្តក្រចេះ	097 456 1206
186	មី ឈឺន	ស្រុកស្វាយអន្ធរ ក្រុងព្រៃវែង	ខេត្តព្រៃវែង	089 506782
187	លឹម ហាន	ខេត្តស្ទឹងត្រែង	ខេត្តស្ទឹងត្រែង	017 301414
188	ចាំង ស៊ីនិត	សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក	ក្រុងភ្នំពេញ	097 3302633
189	កែវ ជិននហាន	ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ	ខេត្តត្បូងឃ្មុំ	098 93 11 44



ទីតាំងដេប៉ូស៊ីបកកង់ផ្លូវការ

លេខរៀង	ឈ្មោះដេប៉ូ	អាសយដ្ឋានដេប៉ូ	ខេត្ត/ក្រុង	លេខទូរស័ព្ទ
190	ថ្មីជា Express	ខេត្តត្បូងឃ្មុំ	ខេត្តត្បូងឃ្មុំ	086 74 56 96
191	ហេង លីទី	ក្រុងព្រៃវែង	ខេត្តព្រៃវែង	086 86 2086
192	លន់ សុខយុន	ក្រុងកំពង់ចាម	ខេត្តកំពង់ចាម	097 9001225
193	ម៉ែង ហួង	ខេត្តរតនៈគិរី	ខេត្តរតនៈគិរី	012 305254
194	ប៊ុន ណាក់	ក្រុងស្ទឹងត្រែង	ខេត្តស្ទឹងត្រែង	012 58 53 93
195	ភឹម វ៉ាន់ណា	ក្រុងស្វាយរៀង	ខេត្តស្វាយរៀង	099 24 6706
196	ខ្យវ ណាសាន	ក្រុងព្រៃវែង	ខេត្តព្រៃវែង	012 55 01 01